

**ព្រះរាជាណាចក្រកម្ពុជា**

ជាតិ សាសនា ព្រះមហាក្សត្រ



**ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ**  
**វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា**



**បញ្ជាក់ដៃទទួលពាក្យ**

គោត្តនាម-នាម.....អក្សរឡាតាំង.....ភេទ.....

ជនជាតិ.....សញ្ជាតិ.....សាសនា..... កើតថ្ងៃទី.....ខែ.....ឆ្នាំ.....

កម្រិតវប្បធម៌.....

មហាវិទ្យាល័យ..... ជំនាញឯកទេស.....

លេខទូរស័ព្ទផ្ទាល់ខ្លួន.....

កម្រិត: បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា បរិញ្ញាបត្របច្ចេកវិទ្យា ជាន់ខ្ពស់បច្ចេកទេស វគ្គខ្លី ឆ្នាំទី.....

រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០..... រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....

ហត្ថលេខាអ្នកទទួលពាក្យ

ហត្ថលេខាសាមីខ្លួន

**ព្រះរាជាណាចក្រកម្ពុជា**

ជាតិ សាសនា ព្រះមហាក្សត្រ



**ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ**  
**វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា**



**បញ្ជាក់ដៃទទួលពាក្យ**

គោត្តនាម-នាម.....អក្សរឡាតាំង.....ភេទ.....

ជនជាតិ.....សញ្ជាតិ.....សាសនា..... កើតថ្ងៃទី.....ខែ.....ឆ្នាំ.....

កម្រិតវប្បធម៌.....

មហាវិទ្យាល័យ..... ជំនាញឯកទេស.....

លេខទូរស័ព្ទផ្ទាល់ខ្លួន.....

កម្រិត: បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា បរិញ្ញាបត្របច្ចេកវិទ្យា ជាន់ខ្ពស់បច្ចេកទេស វគ្គខ្លី ឆ្នាំទី.....

រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០..... រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....

ហត្ថលេខាអ្នកទទួលពាក្យ

ហត្ថលេខាសាមីខ្លួន

**ព្រះរាជាណាចក្រកម្ពុជា**

ជាតិ សាសនា ព្រះមហាក្សត្រ



**ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ**

**វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា**

**ពាក្យសុំចុះឈ្មោះចូលរៀន**

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ:.....អក្សរឡាតាំង.....ភេទ.....ជនជាតិ.....  
សញ្ជាតិ.....សាសនា.....កើតថ្ងៃទី.....ខែ.....ឆ្នាំ.....នៅភូមិ.....  
ឃុំ/សង្កាត់.....ស្រុក/ខណ្ឌ.....ខេត្ត/រាជធានី.....មុខរបរ.....  
អាសយដ្ឋានបច្ចុប្បន្ន.....  
..... ។

**សូមគោរពជូន**

**ឯកឧត្តមនាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា**

សូមឯកឧត្តមនាយកមេត្តាអនុញ្ញាតចុះឈ្មោះខ្ញុំបាទ/នាងខ្ញុំ ក្នុងបញ្ជីសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេស-  
កម្ពុជាសម្រាប់ឆ្នាំ២០.....-២០..... ។

មហាវិទ្យាល័យ:.....

ជំនាញឯកទេស:.....

កម្រិត: បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា    បរិញ្ញាបត្របច្ចេកវិទ្យា    ជាន់ខ្ពស់បច្ចេកទេស    វគ្គខ្លី  
ឆ្នាំទី១    ឆ្នាំទី២    ឆ្នាំទី៣    ឆ្នាំទី៤

ខ្ញុំបាទ/នាងខ្ញុំ សូមសន្យាថា គោរពតាមបទបញ្ជាផ្ទៃក្នុង និងអនុវត្តតាមកម្មវិធីសិក្សារបស់វិទ្យាស្ថានយ៉ាង  
ខ្ជាប់ខ្ជួន បើមានការប្រព្រឹត្តខុសដោយប្រការណាមួយ ខ្ញុំបាទ/នាងខ្ញុំ សុំទទួលយកការវិនិច្ឆ័យ ដែលសម្រេច  
ដោយក្រុមប្រឹក្សាវិន័យរបស់វិទ្យាស្ថានដោយពុំមានការតវ៉ាឡើយ។

សូមឯកឧត្តមនាយកមេត្តា ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ ។

**សូមភ្ជាប់មកនូវ:**

- ជីវប្រវត្តិសង្ខេប មានបិទរូបថត ៤ X ៦.....០១ច្បាប់
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ថតចម្លងបញ្ជាក់ពីមន្ទីរខេត្ត/ក្រុង-រាជធានី).....០១ច្បាប់
- រូបថត ៤ X ៦ (ថតចម្លងមុខផ្ទៃពណ៌ស អាវធំក្រវ៉ាត់ក).....០៣សន្លឹក

រាជធានីភ្នំពេញ, ថ្ងៃទី.....ខែ.....ឆ្នាំ.....

ហត្ថលេខាសាមីខ្លួន

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



ប្រវត្តិរូបសង្ខេប

4X6

១/ សារីជន

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ.....អក្សរឡាតាំង.....ភេទ.....
ជនជាតិ.....សញ្ជាតិ.....សាសនា.....កើតថ្ងៃទី.....ខែ.....ឆ្នាំ.....
ទីកន្លែងកំណើតភូមិ.....ឃុំ/សង្កាត់.....ស្រុក/ខណ្ឌ.....ខេត្ត/រាជធានី.....
មុខរបរ..... មានគ្រួសារ នៅលើវ
ឈ្មោះប្តី/ប្រពន្ធ .....មុខរបរ.....ចំនួនកូនក្នុងបន្ទុក.....នាក់ ។
អាសយដ្ឋានបច្ចុប្បន្ន..... ។

២/ ឪពុកម្តាយបង្កើត

ឪពុកឈ្មោះ.....កើតនៅឆ្នាំ.....ជនជាតិ.....សញ្ជាតិ.....រស់ ស្លាប់
មុខរបរ.....
ម្តាយឈ្មោះ.....កើតនៅឆ្នាំ.....ជនជាតិ.....សញ្ជាតិ.....រស់ ស្លាប់
មុខរបរ.....
អាសយដ្ឋានបច្ចុប្បន្ន..... ។

៣/ បងប្អូនបង្កើត

ឈ្មោះ.....ភេទ.....អាយុ.....មុខរបរ.....
ឈ្មោះ.....ភេទ.....អាយុ.....មុខរបរ.....
ឈ្មោះ.....ភេទ.....អាយុ.....មុខរបរ.....
ឈ្មោះ.....ភេទ.....អាយុ.....មុខរបរ.....
រាជធានីភ្នំពេញ, ថ្ងៃទី.....ខែ.....ឆ្នាំ២០.....

ហត្ថលេខាសាមីខ្លួន

អាសយដ្ឋានទំនាក់ទំនងអាណាព្យាបាល
ឈ្មោះ.....
មុខរបរ.....
ផ្ទះលេខ.....ផ្លូវលេខ.....
ទូរស័ព្ទលេខ.....
ទូរស័ព្ទសាមីខ្លួន.....